

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2021

ទំនាក់ទំនង ៖ លោក Kate Kuykendall, មន្ត្រីកិច្ចការសាធារណៈ, អាកាសយានដ្ឋានឡងប៊ិច,
562.570.2679, Kate.Kuykendall@longbeach.gov

សម្រាប់ការផ្សព្វផ្សាយក្លាម

**អាកាសយានដ្ឋាន ឡងប៊ិច ផ្តល់ជូន ធនធានធ្វើដំណើរ
ទៅហាវៃ ថ្មី សម្រាប់រដូវក្តៅ**

ឡងប៊ិច, CA – ថ្ងៃនេះ អាកាសយានដ្ឋាន ឡងប៊ិច (LGB) បានបញ្ចេញ វីដេអូដែលរំលេចពី ស្ថានភាពថ្មី
របស់អាកាសយានដ្ឋាន ជាពិធីសម្ពោធដ៏ធំ បើកដំណើរការ កម្មវិធីធ្វើដំណើរទៅហាវៃ ។ វីដេអូនេះ អាច
កបាន នៅលើគេហទំព័រ lgb.org/hawaii ដែលទើបបានបង្កើត នាពេលថ្មីៗ នេះ ដើម្បីបម្រើជា ឃ្លាំងឯក
សារ ផ្តល់គន្លឹះសម្រាប់ការធ្វើដំណើរចេញពី LGB, កាលវិភាគជើងហោះហើរ និង សំណើជម្រើសផ្លូវធ្វើដំណើរ
ដើម្បីឱ្យអ្នកធ្វើដំណើរអាចធ្វើ ផែនការដំណើរសម្រាកលំហែ នៅតាមកោះបាន ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) «ទន្ទឹមនឹងពេលដែលយើងរើបឡើងវិញ ពីស្ថានភាព
ពន្លឺងងឹតដ៏រាតត្បាត, យើងបន្តមើលឃើញ មានតម្រូវការខ្លាំងក្លា ពីដៃគូសេវាដឹកជញ្ជូនអាកាស និងសា
ធារណជន ជាអ្នកធ្វើដំណើរ របស់យើង ។» «ការធ្វើដំណើរកំសាន្ត ទៅហាវៃគឺជា ផ្នែកមួយ នៃផ្នែកមានភា
ពក្តីស្វាងបំផុតរបស់កិច្ចការស្តារឡើងវិញ សម្រាប់អាកាសយានដ្ឋានរបស់យើង ។»

ដោយចាប់ផ្តើមដំបូង នៅឆ្នាំ 2018 ដែលមានជើងហោះហើរ ម្តង ក្នុងមួយថ្ងៃ សម្រាប់ក្រុមហ៊ុនអាកាស
ចរណ៍ ហាវៃ ទៅ ហូណូលូលូ, សេវា ពី LGB ទៅហាវៃ បានឈានឡើង មកមានកាលវិភាគបច្ចុប្បន្ននេះ ដែល
មានជើងហោះហើរ ប្រាំដង ក្នុងមួយថ្ងៃ ទៅកោះនេះ ។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ ហាវៃ ផ្តល់ជូន
ជើងហោះហើរ ម្តង ក្នុងមួយថ្ងៃ ទៅ ហូណូលូលូ និងទៅ ម៉ូអ៊ី (Maui)។ ក្រុមហ៊ុនអាកាសចរណ៍ សៅវេស្ត
(Southwest Airlines) បានចាប់ផ្តើមហោះហើរ ទៅហាវៃ នៅខែមីនា ឆ្នាំ 2021 ហើយឥឡូវនេះ មានផ្ត
ល់ជូន ជើងហោះហើរ ចំនួន ពីរដង ក្នុងមួយថ្ងៃ ទៅហូណូលូលូ និងម្តង ក្នុងមួយថ្ងៃ ទៅ ម៉ូអ៊ី ។

វីដេអូ ដែលមានរយៈពេល 60 វិនាទី ដែលផលិតឡើង ដោយ LBTV នេះបង្ហាញពី ទស្សនីយភាព និងសូ
រសព្ទ អំពីហាវៃ ហើយផ្តល់ជម្រើស ចំនួន បួនរដូវកាល ដើម្បីប្រើប្រាស់អាកាសយានដ្ឋាន ដែលជាម្ចាស់ជ័យ
លាភី ក្នុងនាមជាទីកន្លែងល្អបំផុត ដើម្បីចេញដំណើរ ទៅសម្រាកលំហែ នៅហាវៃនេះ ៖ LGB ភាពងាយ
ស្រួល ក្នុងការ ធ្វើដំណើរចូល, ធ្វើដំណើរចេញ, រយៈពេលរង់ចាំតិច, លទ្ធភាពអាចរង់ចាំជើងហោះហើរ
ដោយមានខ្យល់អាកាស ស្រស់បំព្រង នៅបរិវេណទីវាល និង មានបរិយាកាស ដូចនៅរមណីយដ្ឋាន ។
គេហទំព័រ lgb.org/hawaii ក៏មានផ្តល់ជូន ឧបករណ៍ធ្វើផែនការធ្វើដំណើរ ដូចជា កាលវិភាគជើង
ហោះហើរ, តារាងសម្រាប់ធ្វើការកែគម្រោងធ្វើដំណើរ និងព័ត៌មានចុងក្រោយបំផុត អំពីស្ថានភាព
នៃលក្ខខណ្ឌតម្រូវ លើការធ្វើតេស្ត COVID-19 របស់ហាវៃ ផងដែរ ។

ស៊ីនធា ហ្គីត្រី (Cynthia Guidry) នាយកអាកាសយានដ្ឋាន ឡងប៊ិច បានលើកឡើងថា «យើងខ្ញុំចង់ធ្វើ
ឱ្យមានភាពងាយស្រួល តាមដែលអាចសម្រេចទៅបាន ដើម្បីឱ្យប្រជាពលរដ្ឋកាលីហ្វ័រញ៉ា បែកខាងត្បូង

អាចជ្រើសយក អាកាសយានដ្ឋាន ឡងប៊ិច ដើម្បីធ្វើដំណើរ ។» «យើងខ្ញុំផ្តល់ជូន បទពិសោធន៍ ប្រកបដោយភាពងាយស្រួល និងមិនធ្លាប់មាន ហើយយើងខ្ញុំដឹងថា អ្នកធ្វើដំណើរនឹងពេញចិត្ត ។»

ដូចអាកាសយានដ្ឋានផ្សេងៗ ទៀត នៅទូទាំងប្រទេសដែរ, ចរាចរណ៍អ្នកធ្វើដំណើរ របស់ LGB បានធ្លាក់ចុះ ជាគំហុក ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតនេះ ប៉ុន្តែ នាពេលថ្មីៗ នេះ បានទទួល កំណើន ជាសារវន្ត ។ កាលពីខែមេសា ឆ្នាំ 2021 ចំនួនអ្នកធ្វើដំណើរ បានកើនឡើង 2.456% បើប្រៀបធៀបនឹង ខែមេសា ឆ្នាំ 2020 ប៉ុន្តែ នៅមានត្រឹមតែ ប្រមាណ 55% នៃចំនួនអ្នកធ្វើដំណើរ ក្នុងដំណាក់កាល មុន មានជំងឺឆ្លងរាតត្បាត ប៉ុណ្ណោះ ។ នៅពេលមាន ការចាក់វ៉ាក់សាំង កើនឡើង ហើយសេវាដឹកជញ្ជូន ផ្លូវអាកាស និងជើងហោះហើរ កាន់តែច្រើនឡើងនោះ ចំនួនអ្នកធ្វើដំណើរ របស់ LGB រំពឹងថា នឹងកើនឡើង ជាបន្តបន្ទាប់ ។

អំពីសាលាក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 480,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងថ្លៃប្រដិ កថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូរបែបនៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវ លក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នាផ្តុំគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិច ជាទីតាំងនៃសារមន្ទីរ និងមហាស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌល សាលារៀនដែលត្រូវបានគេវាយតម្លៃខ្ពស់, អាកាសយានដ្ឋានឡងប៊ិច និងកំពង់ផែឡងប៊ិច។ ទីក្រុង ក៏មាន សាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេវាយតម្លៃខ្ពស់, មានកន្លែងកសិដ្ឋានចិញ្ចឹមសត្វ ជាប្រវត្តិសាស្ត្រពិរកន្លែង, មន្ទីរពេទ្យប្រាក់កន្លែង, ទីវាលហ្វឹកហាត់វាយកូនហ្គោលប្រាក់កន្លែង, សួនច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, និងកន្លែងផ្លូវជិះកង់។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូមតាមយើង ខ្ញុំ នៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

អំពីអាកាសយានដ្ឋានឡងប៊ិច

បង្កើតឡើងនៅឆ្នាំ 1923 អាកាសយានដ្ឋានឡងប៊ិច (LGB) ជាអាកាសយានដ្ឋានចំណាស់ជាងគេនៅរដ្ឋ California។ ក្នុងចំណោមពានរង្វាន់ជាច្រើនរបស់វា, LGB ត្រូវបានជាប់ឈ្មោះជាអាកាសយានដ្ឋានកំពូលទាំង 10 ក្នុងឆ្នាំ 2020 សហរដ្ឋអាមេរិកថ្ងៃនេះ ជាប់ពានរង្វាន់ជ្រើសរើសដំណើរកំសាន្តសម្រាប់អ្នក អានល្អបំផុតទាំង 10 សម្រាប់អាកាសយានដ្ឋានតូចល្អបំផុត។ LGB ផ្តល់ជូន សេវាហោះហើរ ឥតសំចៃ ទៅទីក្រុងសហរដ្ឋអាមេរិក ចំនួន 16 ខណៈពេលផ្តល់ការគាំទ្រ ដល់សហគមន៍អាកាសយានទូទៅ ប្រកប ដោយសុខភាពល្អ ដែលមានប្រតិបត្តិការ ប្រចាំឆ្នាំ ច្រើនជាង 300 000 ។ អាកាសយានដ្ឋាននេះក៏ជាប្រភព នៃសកម្មភាពសេដ្ឋកិច្ច និងការងារយ៉ាងច្រើនផងដែរដោយក្រុមហ៊ុន LGB Aviation Complex បានបង្កើតផលប្រយោជន៍ដល់សេដ្ឋកិច្ចចំនួន \$8.6 ពាន់លានដុល្លារ និងជួយទ្រទ្រង់ដល់ការងារចំនួន 46,000 កន្លែង។ LGB គឺជាសហគ្រាសដែលគាំទ្រខ្លួនឯងនៃសាលាក្រុងឡងប៊ិច និងមិនទទួលបានប្រាក់ពន្ធ ក្នុងស្រុកទេ។ អាកាសយានដ្ឋានមានមោទនភាពចំពោះការថែរក្សាកេរ្តិ៍កំណែលជាប្រវត្តិសាស្ត្រដែលត្រូវបាន គេគោរព និងរក្សាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិរន្តរភាព និងការទទួលខុសត្រូវផ្នែក បរិស្ថាន។ តាមយើងនៅលើហ្វេសប៊ុក Instagram និង Twitter @LGBAirport ។

###